

ប្រកាសអង្គក្រសួង

ស្តីពី

ការកំណត់ចំណុចពីសេចក្តីយល់ព្រមស្តីពីយោង

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់
លេខ :...៣៧៧៧២១

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០០២

ប្រកាសអនុក្រសួង

ស្តីពី

ការកំណត់ចំណុចពិសោធន៍សេវាសុវត្ថិភាព

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់

- .បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- .បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និង ប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- .បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១១៩៨/៧២ ចុះថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- .បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- .បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់
- .បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០១/១៤ ចុះថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ភូមិបាល
- .បានឃើញអនុក្រឹត្យលេខ ០៤ អនក្រ.បក ចុះថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- .បានឃើញអនុក្រឹត្យលេខ ៦២ អនក្រ.បក ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៩ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិង សំណង់
- .អនុវត្តតាមអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុ លើការចំណាយថវិកាដោយស្របច្បាប់ នៃគណៈកម្មាធិការជាតិរៀបចំថវិកា និងអង្គការសាធារណរដ្ឋបាល ។

C:\2002\I and Management\Prokas



- អនុវត្តតាមអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- អនុវត្តតាមប្រកាសលេខ ០០៤ សហវ.មប្រក ចុះថ្ងៃទី ១៥ ខែមករា ឆ្នាំ ១៩៩៦ ស្តីពីការអនុវត្តន៍បទបញ្ជាទូទៅ នៃគណនេយ្យសាធារណៈ
- អនុវត្តតាមសភាពរណីលេខ ០០២ សហវ.ម ចុះថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ១៩៩៦ ស្តីពីវដ្តនេយ្យ ចំណូល
- តាមការចាំបាច់ក្នុងការអនុវត្តន៍ច្បាប់ភូមិបាល

សំរេច

ប្រការ ១: អនុញ្ញាតឱ្យយកសោហ៊ុយសេវាសុរិយោដីលើការចេញប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ការចេញប័ណ្ណទុតិយតា ការចេញប័ណ្ណតតិយតា ការផ្ទេរសិទ្ធិលើអចលនវត្ថុ ការចេញលិខិតបញ្ជាក់សុរិយោដី (ហ៊ីប៉ូតែក បញ្ចាំ ដាក់ធានា) ការចេញសាលាកប័ត្រព័ត៌មាន ការចេញលិខិតបញ្ជាក់ សុរិយោដី និងការថតចម្លងឯកសារ ព្រមទាំងការបំពេញបែបបទ ឯកសារផ្សេងៗទៀតដែលទាក់ទងនឹងការងារ សុរិយោដី ។

ប្រការ ២: សោហ៊ុយសេវាសុរិយោដី ត្រូវបានកំណត់ដូចតទៅ :

ល.រ	បរិយាយ	សោហ៊ុយសេវាសុរិយោដី		
		ដីផលិតកម្ម ឬ ដីរោងចក្រ	ដីបំបែកដី និង ដីសំរាប់សំណង់ទូទៅ	
			ជនបទ ឬ ក្រៅក្រុង	ទីក្រុង ឬ ទីរួមខេត្ត
១	ការចេញប័ណ្ណ ឬ ប័ណ្ណទុតិយតា ឬប័ណ្ណតតិយតា " ក្នុង ១ក្បាលដី "	៥.០០០.០០០	១០០.០០០.០០០	៣៥០.០០០.០០០
២	ការផ្ទេរអចលនវត្ថុ(ផ្ទេរដោយបំបែក ឬ ផ្ទេរទាំងមូល) " ក្នុង ១ប័ណ្ណ "	៥០.០០០.០០០	៨០.០០០.០០០	១០០.០០០.០០០
៣	ការបង្រួមក្បាលដី " ក្នុង ១ក្បាលដី "	១០០.០០០.០០០	១២០.០០០.០០០	១៥០.០០០.០០០
៤	ការចេញលិខិតបញ្ជាក់(ហ៊ីប៉ូតែក ដាក់បញ្ចាំ ដាក់ធានា) " ក្នុង ១ក្បាលដី "	១៥.០០០.០០០	១៨.០០០.០០០	២០.០០០.០០០
៥	ការចេញសាលាកប័ត្រព័ត៌មាន " ក្នុង ១ក្បាលដី "	១៥.០០០.០០០	១៨.០០០.០០០	២០.០០០.០០០
៦	ការចេញលិខិតបញ្ជាក់សុរិយោដី " ក្នុង ១ក្បាលដី "	១៥.០០០.០០០	១៨.០០០.០០០	២០.០០០.០០០

ចំពោះការផ្ទេរសិទ្ធិលើអចលនវត្ថុ សោហ៊ុយសេវាសុរិយោដីជាបន្តបន្ទាប់របស់អ្នកទទួលសិទ្ធិ ។
អ្នកទទួលសិទ្ធិអចលនវត្ថុត្រូវបង់ពន្ធផ្សេងៗទៀតតាមច្បាប់សារពើពន្ធជាធរមាន ។

ប្រការ៣ : សោហ៊ុយសេវាសុរិយោដីលើការវាស់វែងដីដោយប្រើឧបករណ៍វាស់ស្ទង់ទំនើបត្រូវបាន
កំណត់ដូចខាងក្រោម :


លរ	បរិមាណ	សោហ៊ុយក្នុងមួយហិកតា
១	ទំហំដីតិចជាង ១០ ហិកតា	៣០.០០០៛០០
២	ទំហំដីចាប់ពី ១០ ហិកតា ដល់ ៥០ ហិកតា	១៥.០០០៛០០
៣	ទំហំដីចាប់ពី ៥១ ហិកតា ដល់ ៣០០ ហិកតា	១០.០០០៛០០
៤	ទំហំដីចាប់ពី ៣០១ ហិកតា ដល់ ១.០០០ ហិកតា	៨.០០០៛០០
៥	ទំហំដីចាប់ពី ១.០០០ ហិកតាឡើងទៅ	៦.០០០៛០០

ចំពោះដីដែលមានទីតាំងឆ្ងាយលើសពី៥០គីឡូម៉ែត្រពីអង្គភាពសុរិយោដី ម្ចាស់ដីត្រូវទទួល
បន្ទុកបន្ថែមលើ :

- ១.សោហ៊ុយធ្វើដំណើរ ស្នាក់នៅ ហូបចុក របស់មន្ត្រីជំនាញ ។
- ២.ថ្លៃបង្គោល និងការដាំបង្គោលព្រំ ។
- ៣.ចំពោះតំបន់ព្រៃភ្នំ សោហ៊ុយសេវាសុរិយោដីត្រូវគិតបន្ថែម២០%លើសោហ៊ុយសេវា
វាស់វែងសរុប ។

ប្រការ៤ : រាល់ទំរង់បែបបទឯកសារសុរិយោដីដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តតាមនីតិវិធី
សុរិយោដី ។

- ប្រការ៥ :**
- ការបង់ប្រាក់និងការទទួលប្រាក់ចំណូលពីសោហ៊ុយសេវាសុរិយោដី ត្រូវអនុវត្តតាមរយៈ
រដ្ឋទេយ្យករចំណូល នៅថ្នាក់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី
ខេត្ត-ក្រុង។
 - ក្នុងករណីចាំបាច់អាចបង្កើតរដ្ឋទេយ្យករចំណូលរង នៅការិយាល័យរៀបចំដែនដី
នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក-ខ័ណ្ឌ ។
 - ការបោះពុម្ពនិងការបើកផ្តល់ប័ណ្ណចំណូលពីសោហ៊ុយសេវាសុរិយោដីជាបន្តបន្ទាប់
ថវិការដ្ឋដែលចាត់ចែងអនុវត្តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ។



ប្រការ ៦ : ការគ្រប់គ្រងចំណូលពីសោហ៊ុយសេវាសុរិយោដី ត្រូវអនុវត្តតាមនីតិវិធីនៃកិច្ចប្រតិបត្តិការ ថវិកាទូទៅរបស់រដ្ឋ ។

ប្រការ ៧ : ចំណូលពីសោហ៊ុយសេវាសុរិយោដី ត្រូវបានកំណត់បែងចែកដូចខាងក្រោម :


១. ៧៥% សំរាប់បង់ចូលថវិការដ្ឋក្នុងនោះមាន៣៥% ដែលជាចំណែករបស់ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ សំរាប់ចាត់ចែងចំណាយដល់អង្គភាពជំនាញ សុរិយោដីក្រោមឱវាទ ។
២. ១៥% សំរាប់បំរើឱ្យគុណប្រយោជន៍ថវិការបស់ខេត្ត-ក្រុងក្នុងនោះមាន ៥% ដែលជា ចំណែករបស់ស្រុក-ខណ្ឌ ។
៣. ១០% សំរាប់បំរើឱ្យគុណប្រយោជន៍ថវិការបស់ឃុំ-សង្កាត់ ។

ប្រការ ៨ : ចំណូលពីសោហ៊ុយសេវាសុរិយោដីត្រូវបង់ចូលថវិការដ្ឋនិងថវិកាខេត្ត-ក្រុងនៅរតនាគារ ខេត្ត-ក្រុងដោយកត់ត្រានៅក្នុងជំពូក២១ ប្រការ ០៣ កថាខ័ណ្ឌ១៩ ។ មធ្យោបាយចំណែកនៃ គរូបនីយកម្ម សំណង់និងសុរិយោដី ត្រូវបូកសរុបធ្វើរបាយការណ៍នៃចំណូលនេះ ជូន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ក្នុង១ត្រីមាសម្តង ដោយភ្ជាប់មក ជាមួយនូវសលាកបត្របង់ប្រាក់ ។

ប្រការ ៩ : ផ្នែកលើការបូកសរុបសភាពការណ៍បង់ចំណូលប្រចាំត្រីមាសដូចមានចែងនៅក្នុងប្រការ៨ ខាងលើ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ត្រូវលើកសំណើសុំចំណាយក្នុង រង្វង់ ៣៥% នៃចំណូលដែលបានបង់ចូលថវិការដ្ឋមកក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បី ពិនិត្យសម្រេចផ្តល់ជូនតាមចំណែកដែលត្រូវបានទទួលជូនវិញ តែត្រូវភ្ជាប់មកជាមួយ នូវ :
-សលាកបត្របង់ប្រាក់ចំណូលពីសោហ៊ុយសេវាសុរិយោដី
-របាយការណ៍ចំណាយនៃចំណែក៣៥% ដែលថវិការដ្ឋបានបើកផ្តល់លើកមុនដោយមាន ភ្ជាប់មកជាមួយនូវសក្ខីបត្រគ្រប់គ្រាន់និងត្រឹមត្រូវ ។
នីតិវិធីនៃការបើកផ្តល់ចំណាយ ត្រូវធ្វើឡើងតាមរយៈអាណត្តិបើកប្រាក់ ដោយកត់ត្រានៅ ក្នុងជំពូក ១១.០១.១៤.០២ ។


ប្រការ ១០ : បទបញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍ ។

ប្រការ ១១ : អគ្គលេខាធិការ នាយកដ្ឋានទី១ រៀបចំនាយកម្មនថវិកានីយកម្ម និង ហិរញ្ញកិច្ច ប្រធាននាយកដ្ឋានទី១សម្រាប់ប្រើប្រាស់នៃកម្មវិធីជាតិ អង្គភាពពាក់ព័ន្ធចំណែងផ្សេងៗ ដែល




ស្ថិតក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់មានភារៈកិច្ចទទួលបន្ទុកអនុវត្តប្រកាសនេះ ។

ប្រការ ១២ : ប្រកាសនេះមានអានុភាពគតិយុត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។



គាត ឈន់



អ៊ឹម ឈុនីម

កន្លែងទទួល

- .អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- .អគ្គលេខាធិការដ្ឋានរដ្ឋសភា
- .អាជ្ញាធរសេដ្ឋកិច្ចជាតិ
- .ទីស្តីការគណៈរដ្ឋមន្ត្រី
- .គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន
- .គ្រប់សាលាខេត្ត-ក្រុង
- . ដើម្បីជូនជ្រាប
- .ដូចប្រការ១១ ដើម្បីអនុវត្ត
- .ឯកសារ និង កាលប្បវត្តិ